

កិច្ចប្រជុំលើកទី ១៤របស់ គ.ជ.អ.ប

សាលប្រជុំក្រសួងមហាផ្ទៃ (អាគារ S) ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧

បទបង្ហាញ

ស្តីពីការកែសម្រួល

សៀវភៅណែនាំស្តីពីការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់

បង្ហាញដោយ៖ ឯកឧត្តម ប្រាក់ សំអឿន
អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ

មាតិកា

១. សារវត្ថុនៃសៀវភៅណែនាំ
២. គោលបំណងនៃការកែសម្រួលសៀវភៅណែនាំ
៣. វិធីសាស្ត្រនៃការកែសម្រួលសៀវភៅណែនាំ
៤. ចំណុចសំខាន់ៗដែលបានកែសម្រួល

១. សារវត្តានៃសៀវភៅណែនាំ

១. សៀវភៅណែនាំស្តីពីការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ គឺជាការប្រមូលផ្តុំនូវគោលការណ៍ និងនីតិវិធីនានាដែលពាក់ព័ន្ធនឹងការរៀបចំ និងការអនុវត្តគម្រោងមូលនិធិឃុំសង្កាត់
២. គោលការណ៍ និងនីតិវិធីទាំងឡាយនៅក្នុងសៀវភៅណែនាំនេះ គឺជាគោលការណ៍ និងនីតិវិធីដែលក្រសួង ស្ថាប័នពាក់ព័ន្ធនានាបានដាក់ចេញរួចហើយ
៣. សៀវភៅណែនាំនេះបានដាក់ឱ្យប្រើប្រាស់នៅឆ្នាំ២០០៣ និងបានកែសម្រួលលើកទី១នៅឆ្នាំ២០០៥ និងលើកទី២នៅឆ្នាំ២០០៩
៤. ក្នុងរយៈពេលជិត១៩ឆ្នាំកន្លងមក(២០០៩-២០១៧) រួមមានស្ថានភាពប្រែប្រួល ទាំងក្នុងការដាក់ចេញនូវលិខិតបទដ្ឋានគតិយុត្តច្នីៗ និងទាំងក្នុងការអនុវត្តជាក់ស្តែងរបស់ឃុំសង្កាត់ ដែលតម្រូវឱ្យមានការសិក្សា និងកែសម្រួលសៀវភៅណែនាំនេះឡើងវិញ។

២. គោលបំណងនៃការកែសម្រួលសៀវភៅណែនាំ

សៀវភៅណែនាំស្តីពីការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ ត្រូវបានកែសម្រួលដើម្បីឱ្យស្របទៅតាមលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធច្នីៗ ដែលបានដាក់ចេញ និងដើម្បីដោះស្រាយនូវបញ្ហាប្រឈមនានា និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងក្នុងការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ឱ្យកាន់តែមានប្រសិទ្ធភាព។

៣. វិធីសាស្ត្រក្នុងការកែសម្រួលសៀវភៅណែនាំ

១. ការសិក្សាអំពីលិខិតបទដ្ឋានគតិយុត្តិបដិ្ច និងបញ្ហាប្រឈមនានាក្នុងការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់នាពេលកន្លងមក
២. ការប្រជុំជាប់ដោយឡែកៗពីគ្នាជាមួយស្ថាប័នពាក់ព័ន្ធសំខាន់ៗមួយចំនួនដើម្បីប្រមូលធាតុចូល
៣. ការរៀបចំសិក្ខាសាលាពិគ្រោះយោបល់ជាមួយតំណាងក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីពិភាក្សា និងផ្តល់យោបល់ទៅលើសេចក្តីព្រាងនៃការកែសម្រួល និងបានកែសម្រួល តាមការផ្តល់យោបល់នានារបស់សិក្ខាសាលា។

៤. ចំណុចសំខាន់ៗ ដែលបានកែសម្រួល

១. ការកែសម្រួលឈ្មោះ និងតួនាទីរបស់ស្ថាប័នគាំទ្រនានា ដូចជា គ.ជ.អ.ប គ.ប្រ ...។ល។
២. ការកែសម្រួលគោលការណ៍មួយចំនួនពាក់ព័ន្ធនឹងពន្ធដារឱ្យស្របទៅតាមខ្លឹមសារនៃប្រកាសលេខ៤៩៦ ចុះថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៦ស្តីពីការចុះបញ្ជីពន្ធដារ ៖
 - ✓ អ្នកទទួលការត្រូវភ្ជាប់ប័ណ្ណពន្ធប៉ាតង់នៅពេលដាក់ពាក្យសុំចុះបញ្ជីឈ្មោះអ្នកទទួលការ
 - ✓ អ្នកដេញថ្លៃត្រូវភ្ជាប់ប័ណ្ណពន្ធប៉ាតង់ (គម្រោងសំណង់ និងទំនិញ) ឬវិញ្ញាបនបត្រចុះបញ្ជីពន្ធដារ (គម្រោងសេវាកម្ម) នៅពេលដាក់សំណើដេញថ្លៃ
 - ✓ អ្នកដេញថ្លៃឈ្នះត្រូវមានប័ណ្ណពន្ធប៉ាតង់នៅពេលចុះកិច្ចសន្យា។

៤. ចំណុចសំខាន់ៗ ដែលបានកែសម្រួល (ត)

៣. ការកែសម្រួលចំនួនប្រាក់កក់ធានាការដេញថ្លៃឱ្យស្របតាមខ្លឹមសារនៃប្រកាសលេខ៩៨៦ ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ ស្តីពីប្រាក់កក់ធានាការដេញថ្លៃ និងប្រាក់កក់ធានាការអនុវត្តកិច្ចសន្យា ៖ អ្នកដេញថ្លៃត្រូវមានលិខិតធានាប្រាក់កក់ ដែលមានទឹកប្រាក់យ៉ាងតិច២%នៃតម្លៃប៉ាន់ស្មានគម្រោង
៤. បន្ថែមគោលការណ៍ និងនីតិវិធីលម្អិតនៃការអនុវត្តគម្រោងទំនិញ ផ្អែកលើបទពិសោធន៍ល្អៗនៃការអនុវត្តគម្រោងដាក់ដោយឡែកនានាដែលផ្តល់ហិរញ្ញប្បទានដោយដៃគូអភិវឌ្ឍន៍ក្នុងការគាំទ្រដល់ឃុំ សង្កាត់។

៤. ចំណុចសំខាន់ៗ ដែលបានកែសម្រួល (ត)

៥. ការបន្ថែមគោលការណ៍មួយចំនួនដើម្បីពង្រឹងការអនុវត្ត និងទប់ស្កាត់អំពើយុបយិតក្នុងការអនុវត្តគម្រោងឃុំ សង្កាត់៖

- ✓ អ្នកដេញថ្លៃត្រូវបានដាក់ក្នុងបញ្ជីខ្មៅ ក្នុងករណីដកសំណើដេញថ្លៃបន្ទាប់ពីដាក់រួច ឬបានដាក់សំណើដេញថ្លៃដោយពុំបានភ្ជាប់មកជាមួយលិខិតធានាប្រាក់កក់ធានាការដេញថ្លៃចាប់ពីចំនួន៣ឡើងទៅក្នុង១ឆ្នាំក្នុង១រាជធានី ខេត្ត
- ✓ អ្នកដេញថ្លៃដែលមានឈ្មោះក្នុងបញ្ជីខ្មៅ ពុំមានសិទ្ធិ៖
 - ធ្វើជាតំណាងឱ្យក្រុមហ៊ុន ឬអង្គភាពណាមួយដើម្បីចូលរួមដេញថ្លៃគម្រោងឃុំ សង្កាត់ឡើយ
 - ធ្វើជាអ្នកទទួលការបន្ត អ្នកផ្តល់សេវាបន្ត អ្នកផ្គត់ផ្គង់បន្តក្នុងការអនុវត្តគម្រោងឃុំ សង្កាត់ឡើយ។

សូមអរគុណ!